

ការទទួលបានកំណត់ត្រាចាក់វ៉ាក់សាំង COVID



Khmer

របៀបដើម្បីទទួលបានកំណត់ត្រានៃការចាក់វ៉ាក់សាំង COVID-19 របស់អ្នក

ភស្តុតាងនៃការចាក់វ៉ាក់សាំង COVID-19 របស់អ្នកនឹងត្រូវបានកត់ត្រាទុកនៅលើ **immunisation history statement** (សេចក្តីថ្លែងនៃប្រវត្តិចាក់ថ្នាំបង្ការ) របស់អ្នក ក្រោយអ្នកបានទទួលវ៉ាក់សាំងរបស់អ្នករួចហើយ។

នៅពេលអ្នកបានទទួលគ្រប់ជួសជុលដែលតម្រូវទាំងអស់រួចហើយ នោះអ្នកក៏នឹងអាចចូលប្រើ **COVID-19 digital certificate** (វិញ្ញាបនបត្រឌីជីថល COVID-19) របស់អ្នកបាន។

អ្នកអាចទទួលបានភស្តុតាងនៃការចាក់វ៉ាក់សាំង COVID-19 របស់អ្នក តាមរយៈ៖

- Medicare online account (គណនី Medicare នៅលើអ៊ីនធឺណិត)
- Express Plus Medicare app (កម្មវិធី Express Plus Medicare)
- My Health Record (កំណត់ត្រាសុខភាពរបស់ខ្ញុំ)
- Individual Healthcare Identifiers Service (សេវាកម្មអង្គសម្គាល់អត្តសញ្ញាណថែទាំសុខភាពបុគ្គលម្នាក់ៗ)
- Australian Immunisation Register (បញ្ជីកាត់ថ្នាំបង្ការអូស្ត្រាលី)



គណនី Medicare នៅលើអ៊ីនធឺណិត

1. ចូលទៅក្នុង **myGov** របស់អ្នក (my.gov.au) និងជ្រើសរើស **Medicare**
2. ពីផ្នែក **Immunisation history** ជ្រើសរើស **View immunisation history**
3. ជ្រើសរើសឈ្មោះរបស់អ្នក
4. ចុចលើ **View immunisation history statement (PDF)** ឬ **View COVID-19 digital certificate (PDF)**

Express Plus Medicare app (កម្មវិធី Express Plus Medicare app)

1. បើកកម្មវិធី និងចូល
2. ពីផ្នែក **Services** ជ្រើសរើស **Immunisation history**
3. ជ្រើសរើសឈ្មោះរបស់អ្នក
4. ចុចលើ **View immunisation history statement (PDF)** ឬ **View COVID-19 digital certificate (PDF)**

My Health Record (កំណត់ត្រាសុខភាពរបស់ខ្ញុំ)

អ្នកក៏អាចទទួលបានភស្តុតាងនៃការចាក់វ៉ាក់សាំង COVID-19 របស់អ្នកពី My Health Record។

ប្រសិនបើអ្នកមាន My Health Record រួចហើយ៖

1. ចូលទៅក្នុងគណនី **myGov** របស់អ្នក (my.gov.au) និងជ្រើសរើស **My Health Record (កំណត់ត្រាសុខភាពរបស់ខ្ញុំ)**
2. បើក My Health Record របស់អ្នក
3. ចូលប្រើភស្តុតាងនៃការចាក់វ៉ាក់សាំងរបស់អ្នកពីទំព័រ **Record Home** របស់អ្នក ឬពីទំព័រ **Immunisations view** របស់អ្នក (ជ្រើសរើស **Documents, Immunisations**)

ប្រសិនបើអ្នកមិនទាន់មាន My Health Record ទេ ប៉ុន្តែអ្នកមានកាត Medicare៖

1. ចូលទៅក្នុងគណនី **myGov** របស់អ្នក (my.gov.au) និងភ្ជាប់ទៅ **My Health Record**
2. ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក និងបង្កើត My Health Record ធ្វើឱ្យប្រាកដថាជ្រើសរើស 'បាទ/ចាស' ដើម្បីរួមបញ្ចូលព័ត៌មាននៃការចាក់ថ្នាំបង្ការ (ព័ត៌មាន Medicare) នៅក្នុង My Health Record របស់អ្នក
3. បើក My Health Record របស់អ្នក
4. ចូលប្រើភស្តុតាងនៃការចាក់វ៉ាក់សាំងរបស់អ្នកពីទំព័រ **Record Home** របស់អ្នក ឬពីទំព័រ **Immunisations view** (មើលការចាក់ថ្នាំបង្ការ) របស់អ្នក។

ការទទួលបានកំណត់ត្រាចាក់វ៉ាក់សាំង COVID

សេវាកម្មអង្គសម្គាល់អត្តសញ្ញាណថែទាំសុខភាពបុគ្គលម្នាក់ៗ (ប្រសិនបើអ្នកមិនមានកាត Medicare ទេ)

ប្រសិនបើអ្នកមិនមានកាត Medicare ទេ ហើយចង់ចូលប្រើភស្តុតាងនៃការចាក់វ៉ាក់សាំងរបស់អ្នកនៅលើអ៊ីនធឺណិត នោះអ្នកនឹងត្រូវការអង្គសម្គាល់អត្តសញ្ញាណថែទាំសុខភាពបុគ្គលម្នាក់ៗ (IHI)។ ប្រសិនបើអ្នកមិនទាន់មាន IHI ទេ អ្នកអាចដាក់ពាក្យសុំវាបាននៅលើអ៊ីនធឺណិត។

សម្រាប់ព័ត៌មានបន្ថែម សូមមើល៖

www.servicesaustralia.gov.au/individuals/services/medicare/individual-healthcare-identifiers/how-get-ih

នៅពេលអ្នកមាន IHI ហើយ អ្នកអាចចូលប្រើភស្តុតាងនៃការចាក់វ៉ាក់សាំងរបស់អ្នកតាមរយៈ myGov។

1. ចូលទៅក្នុងគណនី **myGov** របស់អ្នក (my.gov.au) និងជ្រើសរើស **Individual Healthcare Identifiers service**
2. ពីផ្នែក **Services** សូមជ្រើសរើស **Immunisation History**
3. ចុចលើ **View immunisation history statement (PDF)** ឬ **View COVID-19 digital certificate (PDF)**

Australian Immunisation Register (បញ្ជីការចាក់ថ្នាំបង្ការអូស្ត្រាលី)

ប្រសិនបើអ្នកមិនអាចទទួលបានភស្តុតាងនៃការចាក់វ៉ាក់សាំង COVID-19 របស់អ្នកនៅលើ អ៊ីនធឺណិតទេ សូមទូរសព្ទទៅ

Australian Immunisation Register តាមលេខ **1800 653 809** ចន្លោះពីម៉ោង 8 ព្រឹក-5 ល្ងាច ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ។

ស្នើសុំពួកគេឱ្យផ្ញើ **immunisation history statement** ឱ្យអ្នក។

វាអាចចំណាយពេលរហូតដល់ 14 ថ្ងៃដើម្បីមកដល់ប្រអប់សំបុត្ររបស់អ្នក។


ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ សូមទូរសព្ទទៅ **Translating and Interpreting Service (TIS)** តាមលេខ **131 450**។

តំណមានប្រយោជន៍

សម្រាប់ព័ត៌មានបន្ថែមស្តីពីរបៀបដើម្បីចូលប្រើសេចក្តីថ្លែងប្រវត្តិនៃការចាក់ថ្នាំបង្ការរបស់អ្នក សូមស្កេនកូដ QR ខាងក្រោម



ដើម្បីរកមើលបន្ថែមទៀតអំពីកម្មវិធីចាក់វ៉ាក់សាំង COVID-19 នៅក្នុងរដ្ឋ NSW សូមស្កេនកូដ QR ខាងក្រោម



ស្កេនកូដ QR ខាងក្រោម ដើម្បីស្វែងរកវិធីងាយស្រួលបំផុតក្នុងការទទួលបានភស្តុតាងនៃការចាក់វ៉ាក់សាំង COVID-19 របស់អ្នកនៅលើអ៊ីនធឺណិត។



សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល nsw.gov.au

August 2021 © NSW Health.